

ការសរសេរពាក្យបណ្តឹង


1. សេចក្តីណែនាំ

< ឧទាហរណ៍ទូទៅ : កិច្ចសន្យាខ្ចីប្រាក់ >

X : អ្នកឱ្យខ្ចី

Y : អ្នកខ្ចី

— ការចងចាំ —



X


នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ ខ្ញុំបានឱ្យ Y ខ្ចីប្រាក់ចំនួន ១ម៉ឺនដុល្លារ។ ពេលសងគឺថ្ងៃទី១ ខែមករា ឆ្នាំ២០១៦។ ដូច្នេះ សូម Y សងប្រាក់ ១ម៉ឺនដុល្លារ ការប្រាក់ និង ការប្រាក់យ៉ាងយ៉ាង។



Y

អត់សង។

1. សេចក្តីណែនាំ



CCP75(1) : ការធ្វើបណ្តឹងត្រូវដាក់ពាក្យបណ្តឹងទៅតុលាការ។

1. សេចក្តីណែនាំ

តើខ្ញុំត្រូវសរសេរអ្វីខ្លះក្នុងពាក្យបណ្តឹង ! ?



pixta.jp - 2067216



2. ចំណុចដែលត្រូវសរសេរក្នុងពាក្យបណ្តឹង

- ① ឈ្មោះ និង អាស័យដ្ឋានរបស់ភាគី,
- ② ឈ្មោះ និង អាស័យដ្ឋានរបស់អ្នកតំណាងស្របច្បាប់,
- ③ សាលក្រមដែលដើមចោទទាមទារឱ្យតុលាការចេញ,
- ④ អង្គហេតុចាំបាច់ដើម្បីបញ្ជាក់ពីការទាមទារ

CCP75 (2) នៅក្នុងលិខិតនៃពាក្យបណ្តឹងត្រូវសរសេរបញ្ជាក់នូវចំណុចខាងក្រោមនេះ៖

- ឈ្មោះ ឬ នាមករណ៍ និង អាសយដ្ឋានរបស់ភាគី ហើយនិង ឈ្មោះ និង អាស័យដ្ឋានរបស់អ្នកតំណាងដែលច្បាប់បានកំណត់
- ខ្លឹមសារនៃសាលក្រមដែលដើមចោទទាមទារឱ្យតុលាការចេញ និង អង្គហេតុចាំបាច់ដើម្បីបញ្ជាក់នូវការទាមទារ។

2. ចំណុចដែលត្រូវសរសេរក្នុងពាក្យបណ្តឹង

ចុះបើ ដើមបណ្តឹងមិនបានសរសេរចំណុច ①～④ ?




ពាក្យបណ្តឹង



តុលាការ

សូមសរសេរបន្ថែមក្នុងរយៈពេល ២សប្តាហ៍ ដោយសារដើមបណ្តឹងមិនបានសរសេរចំណុចដែលចាំបាច់ក្នុងពាក្យបណ្តឹង ! បើមិនអាចទេ តុលាការនឹងលើកបណ្តឹងចោល ! !

2. ចំណុចដែលត្រូវសរសេរក្នុងពាក្យបណ្តឹង




3. ចំណុចដែលដើមចោទ គប្បីសរសេរបញ្ជាក់ឱ្យច្បាស់ក្នុងពាក្យបណ្តឹង

- ⑤ អង្គហេតុដែលជាមូលហេតុនៃការទាមទារ,
- ⑥ អង្គហេតុសំខាន់ៗដែលទាក់ទងនឹងអង្គហេតុដែលជាមូលហេតុនៃការទាមទារ,
- ⑦ ភស្តុតាង

CCP75(3) នៅក្នុងពាក្យបណ្តឹង ក្រៅពីចំណុចដែលបានកំណត់នៅក្នុងចំណុច ខ នៃកថាខណ្ឌទី២ ខាងលើនេះ ដើមចោទគប្បីសរសេរបញ្ជាក់ឱ្យច្បាស់លាស់នូវអង្គហេតុដែលជាមូលហេតុនៃការទាមទារ និង តាមចំណុចដែលត្រូវបញ្ជាក់ភស្តុតាង គប្បីសរសេរបញ្ជាក់នូវអង្គហេតុសំខាន់ៗ ក្នុងចំណោមអង្គហេតុទាំងមូលដែលទាក់ទងនឹងអង្គហេតុដែលជាមូលហេតុនៃការទាមទារ និង ភស្តុតាង។

3. ចំណុចដែលដើមចោទគប្បីសរសេរបញ្ជាក់ឱ្យច្បាស់ក្នុងពាក្យបណ្តឹង

ចុះបើ ដើមបណ្តឹងមិនបានសរសេរចំណុច ⑤～⑦ ？



❌ មេធាវីគួរតែសរសេរចំណុច ⑤～⑦ តាមតែអាចធ្វើបាន។

4. ឈ្មោះ និងអាសយដ្ឋានរបស់ភាគី (①), និង ឈ្មោះ និងអាសយដ្ឋានរបស់អ្នកតំណាងដែលច្បាប់បានកំណត់ (②)

ពាក្យបណ្តឹង

○○○ (អាសយដ្ឋាន)
ដើមចោទ X (ឈ្មោះ)

□□□ (អាសយដ្ឋាន)
ការិយាល័យមេធាវី Z (កន្លែងត្រូវបញ្ជូន)
មេធាវីតំណាងដោយអណត្តិរបស់ដើមចោទ Z (ឈ្មោះ)

TEL (FAX) : 00-000-000

△△△ (អាសយដ្ឋាន)
ចុងចម្លើយ Y (ឈ្មោះ)

5. ខ្លឹមសារនៃសាលក្រមដែលដើមចោទទាមទារឱ្យតុលាការចេញ (៣)

• ខ្លឹមសារនៃសាលក្រមមាន ៣ប្រភេទ

(1) បណ្តឹងទាមទារឱ្យផ្តល់តាវកាលិក

ឧទា. បង្គាប់ឱ្យចុងចម្លើយសងប្រាក់ ១ម៉ឺនដុល្លារទៅដើមចោទ។

(2) បណ្តឹងទាមទារឱ្យបញ្ជាក់

ឧទា. ទាមទារឱ្យបញ្ជាក់អំពីនីតិភាពនៃកាតព្វកិច្ចសងប្រាក់ដើម ១ម៉ឺនដុល្លាររបស់ដើមចោទចំពោះចុងចម្លើយ ដោយផ្អែកលើកិច្ចសន្យាខ្ចីបរិភោគដែលធ្វើឡើងរវាងដើមចោទ និង ចុងចម្លើយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥។

(3) បណ្តឹងទាមទារឱ្យបង្កើត ប្តូរ ឬ រំលត់ទំនាក់ទំនងគតិយុត្ត

ឧទា. បណ្តឹងលែងលះរវាងដើមចោទ និង ចុងចម្លើយ។

5. ខ្លឹមសារនៃសាលក្រមដែលដើមចោទទាមទារឱ្យតុលាការចេញ (៣)

- ការស្នើសុំបន្ទាប់បន្សំ (ករណីបណ្តឹងទាមទារឱ្យផ្តល់តាវកាលិក)

(1) ប្រាក់ប្រដាប់ក្តី

ឧទា. ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់ចុងចម្លើយ។

(2) ការប្រកាសអនុវត្តបណ្តោះអាសន្ន

ឧទា. ទាមទារឱ្យប្រកាសការអនុវត្តបណ្តោះអាសន្ន

✖ សាលក្រមទាមទារឱ្យចុងចម្លើយបង្ហាញឆន្ទៈ (ឧទា. ទាមទារឱ្យធ្វើនីតិវិធីផ្ទេរកម្មសិទ្ធិលើការចុះបញ្ជី) មិនអាចប្រកាសការអនុវត្តបណ្តោះអាសន្នបានទេ (CCP529(1)) ។

5. ខ្លឹមសារនៃសាលក្រមដែលដើមចោទទាមទារឱ្យតុលាការចេញ (៣)

ពាក្យបណ្តឹង

【ខ្លឹមសារនៃសាលក្រមដែលដើមចោទទាមទារឱ្យតុលាការចេញ】

- 1 បង្គាប់ឱ្យចុងចម្លើយសងប្រាក់ ១ម៉ឺនដុល្លា មកដើមចោទ
- 2 ការប្រាក់
- 3 ការប្រាក់យឺតយ៉ាវ
- 4 ប្រាក់ប្រដាប់ក្តី
- 5 ប្រកាសអនុវត្តបណ្តោះអាសន្ន

6. អង្គហេតុចាំបាច់ដើម្បីបញ្ជាក់នូវការទាមទារ (④)


- ពាក្យបណ្តឹងត្រូវសរសេរអំពី 「អង្គហេតុចាំបាច់ដើម្បីបញ្ជាក់នូវការទាមទារ」 (CCP75(2)-2)
- 「អង្គហេតុចាំបាច់ដើម្បីបញ្ជាក់នូវការទាមទារ」 គឺជាកម្មវត្ថុក្នុងការវិនិច្ឆ័យដើម្បីបញ្ជាក់ចំណុចនីមួយៗ។

■ យើងមិនដឹងអំពីទំហំនៃបណ្តឹងជាន់គ្នា (CCP83) ឬ ទំហំនៃអនុភាពអាជ្ញាអស់ជំនុំ (CCP194)នោះទេ បើមិនបានបញ្ជាក់.

6. អង្គហេតុចាំបាច់ដើម្បីបញ្ជាក់នូវការទាមទារ (④)

ការទាមទាររបស់ **X** គឺផ្អែកលើកិច្ចសន្យាខ្លីប្រាក់។

កិច្ចសន្យារវាង **X** និង **Y** អាចមានច្រើន។



6. អង្គហេតុចាំបាច់ដើម្បីបញ្ជាក់នូវការទាមទារ (④)

【ឧទា. 1】

X និង Y បានធ្វើកិច្ចសន្យានៅថ្ងៃដូចគ្នា ប៉ុន្តែ អាចជាកិច្ចសន្យាដែលមានប្រភេទផ្សេងគ្នា។

- 1) កិច្ចសន្យាលក់ទិញដីចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥
- 2) កិច្ចសន្យាខ្ចីបរិភោគចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥
- 3) កិច្ចសន្យាលក់ទិញរថយន្តចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥

6. អង្គហេតុចាំបាច់ដើម្បីបញ្ជាក់នូវការទាមទារ (④)

【ឧទា. 2】

X និង Y បានធ្វើកិច្ចសន្យាប្រភេទដូចគ្នា តែអាចធ្វើឡើងនៅពេលផ្សេងគ្នា។

- 1) កិច្ចសន្យាខ្ចីប្រាក់ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០១៥
- 2) កិច្ចសន្យាខ្ចីប្រាក់ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០១៥
- 3) កិច្ចសន្យាខ្ចីប្រាក់ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥
- 4) កិច្ចសន្យាខ្ចីប្រាក់ចុះថ្ងៃទី១ កក្កដា ឆ្នាំ២០១៥

6. អង្គហេតុចាំបាច់ដើម្បីបញ្ជាក់នូវការទាមទារ (④)

បើសិនជាការទាមទារដោយផ្អែកលើកិច្ចសន្យា ដើមចោទត្រូវបញ្ជាក់ឱ្យច្បាស់ថាជាកិច្ចសន្យាបែបណា តាមចំណុចដូចខាងក្រោម

■ ភាគី

■ កាលបរិច្ឆេទនៃកិច្ចសន្យា

■ ខ្លឹមសារនៃកិច្ចសន្យា (កិច្ចសន្យាខ្ចីប្រាក់、កិច្ចសន្យាលក់ទិញ ជាដើម)

7. អង្គហេតុដែលជាមូលហេតុនៃការទាមទារ (៥)

អ្វីជាអង្គហេតុដែលជាមូលហេតុនៃការទាមទារ ?

- ① ការទាមទាររបស់ដើមចោទគឺសំដៅលើសិទ្ធិ ឬ ទំនាក់ទំនងគតិយុត្តរបស់ដើមចោទ។
- ② តុលាការត្រូវវិនិច្ឆ័យអំពីអត្ថិភាព ឬ នត្ថិភាពនៃសិទ្ធិ ឬ ទំនាក់ទំនងគតិយុត្តរបស់ដើមចោទ។
- ③ សិទ្ធិ ឬ ទំនាក់ទំនងគតិយុត្តរបស់ដើមចោទកើតអនុភាពឡើងដោយបំពេញលក្ខខណ្ឌកំណត់មួយ នៅក្នុងច្បាប់សារធាតុ ដូចជាក្រមរដ្ឋប្បវេណីជាដើម។
- ④ តាមការបកស្រាយខាងលើ អង្គហេតុដែលជាមូលហេតុនៃការទាមទារគឺជា អង្គហេតុជាក់ស្តែងដែលត្រូវនឹងលក្ខខណ្ឌតម្រូវក្នុងច្បាប់សារធាតុ ដូចជាក្រមរដ្ឋប្បវេណីជាដើម។

7. អង្គហេតុដែលជាមូលហេតុនៃការទាមទារ (5)

ហេតុនេះ



វាមានទំនាក់ទំនងដូចខាងក្រោម

$$\text{អង្គហេតុដែលជាមូលហេតុនៃការទាមទារ} = \text{អង្គហេតុដែលត្រូវច្បាប់}$$



「អង្គហេតុដែលជាមូលហេតុនៃការទាមទារ」 គឺជាការសម្រាយអង្គហេតុជាក់ស្តែងដើម្បីតម្រូវនឹងលក្ខខណ្ឌ។

7. អង្គហេតុដែលជាមូលហេតុនៃការទាមទារ (5)



7. អង្គហេតុដែលជាមូលហេតុនៃការទាមទារ (⑤)

A. អង្គហេតុចម្បងនៃការទាមទារសងប្រាក់ខ្ចី (CC578)

Kg1 អ្នកឱ្យខ្ចីបានសន្យាប្រគល់ប្រាក់

Kg2 អ្នកខ្ចីបានសន្យាសងប្រាក់ត្រឹមពេលកំណត់សងនូវចំនួនប្រាក់ស្មើនឹងចំនួនអ្នកឱ្យខ្ចីបានប្រគល់

Kg3 ពេលកំណត់សងបានមកដល់

7. អង្គហេតុដែលជាមូលហេតុនៃការទាមទារ (⑤)

B. អង្គហេតុចម្បងនៃការទាមទារកាប្រាក់ (CC583(3))

Kg1 ការព្រមព្រៀងបង្កើតឲ្យមានសិទ្ធិលើបំណុលនៃការប្រាក់

Kg2 ការព្រមព្រៀងបង្កើតឲ្យមានសិទ្ធិលើបំណុលនៃការប្រាក់បានធ្វើជាលាយលក្ខណ៍អក្សរ ដែលមានហត្ថលេខារបស់អ្នកខ្ចី

Kg3 ពេលកំណត់សងបានកន្លងហួស

7. អង្គហេតុដែលជាមូលហេតុនៃការទាមទារ (⑤)

C. អង្គហេតុចម្បងនៃការទាមទារការប្រាក់យឺតយ៉ាវ (CC398(1), 391①)

Kg1 ពេលកំណត់សងបានកន្លងហួស


Kg2 ការកើតឡើងនៃការខូចខាត និង ចំនួន

7. អង្គហេតុដែលជាមូលហេតុនៃការទាមទារ (⑤)

ពាក្យបណ្តឹង

【អង្គហេតុដែលជាមូលហេតុនៃការទាមទារ】

8. ទំនាក់ទំនងនៃអង្គហេតុចាំបាច់ដើម្បីបញ្ជាក់ការទាមទារ និង អង្គហេតុដែលជាមូលហេតុនៃការទាមទារ



9. អង្គហេតុសំខាន់ៗដែលទាក់ទងនឹងអង្គហេតុដែលជាមូលហេតុនៃការទាមទារ ⑥ និងភស្តុតាង ⑦

(1) អង្គហេតុដែលពាក់ព័ន្ធនឹងអង្គហេតុចម្បងក៏មានសារៈសំខាន់ដែរ ⑥

ទោះបីជាមិនមែនជាអង្គហេតុដែលជាមូលហេតុនៃការទាមទារ (អង្គហេតុចម្បង) ក៏ដោយ យើងត្រូវសរសេរអង្គហេតុសំខាន់ៗដាក់ចូលឱ្យអស់លទ្ធភាព

ឧទា) ហេតុផលដែល Y ខ្ចីប្រាក់ពី X

ហេតុផលដែល Y និយាយថាមិនព្រមសងប្រាក់ទៅ X

ពេលវេលា ទីកន្លែង និង វិធីដែល X ប្រគល់លុយទៅ Y ជាដើម។

9. អង្គហេតុសំខាន់ៗដែលទាក់ទងនឹងអង្គហេតុដែលជាមូលហេតុនៃការទាមទារ (៦) និងភស្តុតាង (៧)

(2) ភស្តុតាង (៧)

- គោលការណ៍សម្រេចសេចក្តីដោយភស្តុតាង (CCP123(1))

តុលាការត្រូវទទួលស្គាល់អង្គហេតុដោយផ្អែកលើភស្តុតាង។

- ភស្តុតាងផ្ទាល់ : ភស្តុតាងដែលបង្ហាញដោយផ្ទាល់ចំពោះអត្ថិភាព ឬ នីតិភាពនៃអង្គហេតុចាំបាច់

ឧទា) Kg1 អ្នកឱ្យខ្ចីសន្យាប្រគល់ប្រាក់ $\leftarrow$ លិខិតកិច្ចសន្យាខ្ចីប្រាក់


- ភស្តុតាងប្រយោល : ភស្តុតាងដែលបង្ហាញអំពីអង្គហេតុក្រៅពីអង្គហេតុចាំបាច់

ឧទា) ហេតុផលដែល Y ខ្ចីប្រាក់ពី X $\leftarrow$ សក្ខីកម្មរបស់ Z អំពីការជួបបញ្ជាក់ប្រាក់កាក់របស់ Y នៅពេលនោះ

9. អង្គហេតុសំខាន់ៗដែលទាក់ទងនឹងអង្គហេតុដែលជាមូលហេតុនៃការទាមទារ ⑥ និងភស្តុតាង ⑦

ពាក្យបណ្តឹង

【អង្គហេតុដែលពាក់ព័ន្ធ】



10. រចនាសម្ព័ន្ធនៃពាក្យបណ្តឹង

